



### ការបង្ការអគ្គិសនីភ័យ & បញ្ហាសុវត្ថិភាព

វិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីការពារខ្លួនអ្នកផ្ទាល់ និង ផ្ទះសំបែងរបស់អ្នកពីបញ្ហាអគ្គិសនីភ័យ គឺត្រូវកំណត់ប្រភេទ និង លុបបំបាត់គ្រោះថ្នាក់ ឬ អន្តរាយដោយសារអគ្គិសនីភ័យ។ ហុកសិបប្រាំភាគរយនៃការស្លាប់ដោយសារបញ្ហាភ្លើងឆេះផ្ទះ កើតមានឡើងនៅក្នុងបណ្តាគេហដ្ឋាន ដែលគ្មានឧបករណ៍ឱ្យសញ្ញាព្រមានប្រាប់អំពីភ្លើងផ្សែង។ នៅកំឡុងពេលកំពុងមានភ្លើងឆេះផ្ទះមួយកើតមានឡើង ឧបករណ៍ឱ្យសញ្ញាព្រមានប្រាប់អំពីភ្លើងផ្សែង និង គម្រោងផែនការរត់គេចពីអគ្គិសនីភ័យ ដែលត្រូវបានគេអនុវត្តយ៉ាងទៀងទាត់មកដល់ពេលនេះ អាចជួយសង្គ្រោះអាយុជីវិតមនុស្សបានយ៉ាងច្រើន។

### បង្ការអគ្គិសនីភ័យលើផ្ទះសំបែង

- រក្សាទុករបស់របរដែលអាចប៉ះភ្លើងឆេះ ឱ្យបានយ៉ាងហោចណាស់ចម្ងាយបីហ្វីតឆ្ងាយពីអ្វីមួយដែលមានកម្ដៅ ដូចជានៅចន្លោះម៉ាស៊ីនកម្ដៅ និង ជើងក្រានជាដើម។
- មិនត្រូវជក់បារីនៅលើគ្រែ។
- និយាយណែនាំកូនៗជាប្រចាំអំពីបញ្ហាគ្រោះថ្នាក់អគ្គិសនីភ័យ ឈើគូសនិងដែកកេះ និង រក្សាទុកវាឱ្យនៅឆ្ងាយពីដៃក្មេង។
- ត្រូវបិទឧបករណ៍កម្ដៅ នៅពេលដែលអ្នកចាកចេញពីបន្ទប់ ឬ ចូលគេង។
- ត្រូវស្ថិតនៅផ្ទះបាយ ពេលកំពុងចៀនឬឆា អាំង ឬ ស្សោរសម្រាប់ការធ្វើអាហារ។ ប្រសិនបើអ្នកចាកចេញពីផ្ទះបាយសូម្បីតែរយៈពេលដ៏ខ្លីក៏ដោយ ត្រូវបិទភ្លើងជើងក្រានសិន។

### អនុវត្តជាក់ស្តែងលើបញ្ហាសុវត្ថិភាពភ្លើងផ្សែងនៅគេហដ្ឋាន

- បំពាក់ឧបករណ៍ត្រួតពិនិត្យភ្លើងផ្សែងនៅគ្រប់ជាន់នៃផ្ទះរបស់អ្នក ខាងក្នុងបន្ទប់គេង និង នៅតាមកន្លែងគេងនានា។ ធ្វើតេស្តពិនិត្យមើលវារៀងរាល់ខែ និង ប្តូរថ្មយ៉ាងហោចណាស់មួយឆ្នាំម្តង។



- បំពាក់ឧបករណ៍ត្រួតពិនិត្យកាបូនម៉ូណូអុកស៊ីដនៅតាមកន្លែងនានាដែលកណ្តាលគេ នៅគ្រប់ជាន់នៃផ្ទះរបស់អ្នក និង នៅក្រៅកន្លែងគេងនានា។  
ឧបករណ៍ត្រួតពិនិត្យកាបូនម៉ូណូអុកស៊ីដ  
មិនជំនួសឱ្យឧបករណ៍ត្រួតពិនិត្យភ្លើងផ្សេងទៀតនោះទេ។  
ត្រូវយល់ដឹងអំពីភាពខុសគ្នារវាងសម្លេងឧបករណ៍ត្រួតពិនិត្យភ្លើងផ្សេង និង  
ឧបករណ៍ត្រួតពិនិត្យកាបូនម៉ូណូអុកស៊ីដ។
- ត្រូវពិចារណាមើលចំពោះការមានបំពង់ពន្លត់ភ្លើងដែលល្អចំនួនមួយ ឬ  
ពីរដាក់នៅផ្ទះ។ ត្រូវមានការបណ្តុះបណ្តាលផ្នែកអគ្គិសនីសម្រាប់ការរៀបចំប្រើប្រាស់វា។
- ពិនិត្យពិចារណាលើការបំពាក់បណ្តាញបាញ់ទឹកពន្លត់ភ្លើងដោយស្វ័យប្រវត្តិនៅក្នុងផ្ទះ  
របស់អ្នក។
- និយាយណែនាំមនុស្សទាំងអស់នៅក្នុងគ្រួសារអំពីគម្រោងផែនការសម្រាប់ការគេចចេញពីអគ្គិសនី ហើយអនុវត្តផែនការនេះឱ្យបានពីរដងក្នុងមួយឆ្នាំ។

ក្នុងករណីមានអគ្គិសនីកើតមានឡើង

- អនុវត្តតាមគម្រោងផែនការរបស់អ្នកអំពីការរត់គេចចេញពីអគ្គិសនី។
- ត្រូវចាំអំពីការ រត់គេចចេញ ស្នាក់នៅខាងក្រៅ និង ហៅទូរស័ព្ទទៅកាន់លេខ 9-1-1 ឬ  
លេខទូរស័ព្ទសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានរបស់អ្នក  
នៅពេលដែលអ្នកបានចាកចេញពីក្នុងផ្ទះ ឬ អគារហើយ។